

វិធីសាស្ត្រក្នុងការការពារខ្លួនពីការកើងបន្តិចប្រោសពីមេឌីវែ



NATIONAL ASIAN PACIFIC CENTER ON AGING

www.napca.org

- ការពារលេខមីឌីវែរបស់អ្នកអោយបានល្អដោយមិនត្រូវអោយវាទៅអ្នកណាទាំងអស់លើកលែងតែវេជ្ជបណ្ឌិត ឬអ្នកផ្តល់សេវាកម្មសុខភាពផ្សេងៗ
- មិនត្រូវអោយលេខមេឌីវែរបស់អ្នកទៅកាន់ក្រុមហ៊ុនផ្សេងៗ ឬ នរណាម្នាក់ដើម្បីផ្លាស់ផ្លូវជាមួយរបស់របរ សេវាកម្ម ឬការផ្តល់ជូនពិសេសអ្វីមួយដោយសារវាអាចជាការប្រយោជន៍មិនពិត
- ខាងសេវាកម្មថែរក្សាសុខភាពមេឌីវែនឹងមិនទាក់ទងមកអ្នកដើម្បីសាកសួរព័ត៌មានផ្ទាល់ខ្លួនតាមទូរស័ព្ទឡើយ។ ឧទាហរណ៍ជាក់ស្តែង ដូចជា លេខមេឌីវែ ឬ លេខគណនីធនាគារជាដើម
- មិនត្រូវអោយនរណាម្នាក់ប្រើកាតមេឌីវែរបស់អ្នកឡើយ
- ក្នុងករណីដែលអ្នកមានអារម្មណ៍ថាមានភាពមិនប្រក្រតី ឬ មានអ្វីមិនច្បាស់លាស់ អ្នកអាច៖
- រកនរណាម្នាក់អោយជួយទាក់ទងវេជ្ជបណ្ឌិតដើម្បីសាកសួរអំពីការគិតលុយលើស
- ប្រសិនបើអ្នកត្រូវបានគិតលុយខុស អ្នកអាច ៖
- ទាក់ទងមកកាន់មេឌីវែតាមរយៈលេខទូរស័ព្ទ 1-800-633-4227 ឬ
- ទាក់ទងមកកាន់ Senior Medicare Patrol តាមរយៈ

រួមគ្នាដើម្បីការពារពីអ្នកដទៃទៀតនៅក្នុងសហគមន៍របស់អ្នកដោយការស្ម័គ្រចិត្តចូលរួមជាមួយ Senior Medicare Patrol Program តាមរយៈ

គម្រោងការនេះត្រូវបានគាំទ្រដោយផ្នែកលេខសំគាល់ 90SM0013 នៃទីបាត់ការគ្រប់គ្រងរដ្ឋបាលសំរាប់ការរស់នៅជាសហគមន៍នៃសហរដ្ឋអាមេរិក នាយកដ្ឋាននៃសុខភាពនិងសេវាកម្មធនធានមនុស្សនៅទីក្រុងវ៉ាស៊ីនតោន D.C. 20201។ អ្នកផ្តល់ជំនួយគម្រោងការដែលស្ថិតនៅក្រោមការឧបត្ថម្ភរបស់រាជរដ្ឋាភិបាលត្រូវបានលើកទឹកចិត្តអោយបញ្ចេញយោបល់មានទូលំទូលាយចំពោះលទ្ធផលការស្រាវជ្រាវនិងការសំរេចចិត្តរបស់ពួកគេ។ គំនិតយោបល់ឬការយល់ឃើញគ្មានសារសំខាន់ឡើយក្នុងការតំណាងអោយទីបាត់ការគ្រប់គ្រងរដ្ឋបាលសំរាប់ការរស់នៅជាសហគមន៍នៃសហរដ្ឋអាមេរិក។